

ទម្រង់បែបបទដាក់ពាក្យ Massachusetts Americans with Disabilities Paratransit
(សំណើដឹកជញ្ជូនសាធារណៈតាមតម្រូវការសម្រាប់ជនពិការអាមេរិកនៅរដ្ឋម៉ាសាឈូសេត)

សូមចំណាំថារាល់ព័ត៌មានដដែលៗដែលបានផ្តល់ឱ្យនៅលើកញ្ចប់សំនុះនឹងត្រូវបានរកស៊ាទុកជាការសម្ងាត់ និងចំណែកកែតម្រូវជាមួយអនុកដ្ឋានព្រះលោកពន្ធនិងការដ៏ដ៏សំខាន់ក្នុងការដ៏ដ៏សំខាន់សាធារណៈតាមតម្រូវការ ។

**ពាក្យសុំនេះនឹងត្រូវបានទទួលយកនៅអាជ្ញាធរជូនកែដកជញ្ជូនក្នុងតំបន់ដដែលមានរាយការណ៍
និងឯកសារភ្ជាប់ A**

[illegible]

ច. បុរសនិប័នណាម្នាក់មានជួយអ្នកក្នុងការបំពេញបែបទនេះ សូមផ្តល់ព័ត៌មានខ្លីៗដូចខាងក្រោម				
នាមត្រកូល ៖		នាមខ្លួន ៖		
ទីតាំងទីនេះ ៖		ទីតាំងផ្ទះ (បុរសនិប័ន) ៖		
ទូរសព្ទចម្រើន ៖		ទូរសព្ទផ្ទះ ៖		
តើយើងអាចទាក់ទងបុគ្គលនេះពេលមានសំណួរទាក់ទងនឹងពាក្យសុំរបស់អ្នកបានទេ? ហទប្រាស ទេ				
ឆ. ព័ត៌មានទូទៅអំពីការស្នើសុំរបស់អ្នក ៖				
សូមបញ្ជាក់ខាងក្រោម បុរសនិប័នអ្នកត្រូវការព័ត៌មានអំពីសេវាកម្ម ADA ក្នុងទម្រង់ដែលអាចចូលប្រើបាន ខាងក្រោម ៖				
អក្សរពុម្ពព័ត៌មាន	សំឡេង	អក្សរសរសេរ	អ៊ីមេល	ផ្សេងៗទៀត ៖
តើអ្នកទទួលបានការបញ្ជាក់សម្រាប់សេវាជំនួយស្នើសុំស្របតាមតម្រូវការ ADA Paratransit ដោយអ្នកផ្តល់សេវាផ្សេងៗ ឬទីតាំងផ្សេងៗផ្សេងទៀតក្នុងតំបន់របស់អ្នកដែរឬទេ? ហទប្រាស ទេ				
ប្រសិនបើបាទ/ចាស ៖		ឈ្មោះអ្នកផ្តល់សេវា ៖		រដ្ឋ ៖
សូមរៀបរាប់គំនិតចង់ដឹងអំពីការប្រើប្រាស់សេវាប្រយោជន៍ក្នុងតាមផ្ទះលើកដំបូង ៖				
ពន្យល់ពីរបៀបដែលគំនិតចង់ដឹងរបស់អ្នកអំពីការប្រើប្រាស់សេវាប្រយោជន៍ក្នុងតាមផ្ទះលើកដំបូង ៖				
តើការភាព ឬស្ថានភាពជំងឺទាក់ទងនឹងសុខភាពដែលអ្នកពណ៌នាគឺ ៖				
អចិន្ត្រៃយ៍	បុរសនិប័នអចិន្ត្រៃយ៍គឺជាកម្មវិធីសម្រាប់ភាពដែលរំពឹងថានឹងមានការផ្តល់សេវាប្រយោជន៍ ហទប្រាស ទេ			
បណ្តោះអាសន្ន	បុរសនិប័នបណ្តោះអាសន្ន គឺស្ថានភាពនេះត្រូវបានរំពឹងថានឹងមានរយៈពេលយូរប៉ុណ្ណោះ ៖			
មិនប្រាកដ				
តើស្ថានភាពសុខភាព ឬការភាពរបស់អ្នកប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងលក្ខណៈដែលប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការប្រើប្រាស់សេវាប្រយោជន៍ក្នុងតាមផ្ទះលើកដំបូងឬទេ?				
ហទប្រាស ទេ		ពេលខ្លះ៖		
បុរសនិប័ន "ហទ/ចាស" ឬ "ពេលខ្លះ" សូមពន្យល់ ៖				
តើមានពេលខ្លះដែលមាននរណាម្នាក់ជួយអ្នកក្នុងការប្រើប្រាស់សេវាប្រយោជន៍ក្នុងតាមផ្ទះលើកដំបូងឬទេ?				
ហទប្រាស ទេ		ពេលខ្លះ៖		

តើអ្នកប្រឌុបករណ៍ណាមួយខាងក្រោមនៅពេលអ្នកធ្វើដំណើរដើរឬទេ?		
ទេរុញដោយប្រដិ*	ទេរុញដោយម៉ាស៊ីន*	ម៉ូតូតូច*
ឧបករណ៍ជំនួយការដើរ	ឈ្មួញត	ឈ្មួញតពណ៌សរងៃ
អ្នកស៊ីហាសនៃ	ឧបករណ៍ប្រហស្សរយទាក់ទង	ឈ្មួញតជនពិការ
សត្វជំនួយ	ឧបករណ៍ជំនួយដកដង្ហើម	ផ្ទុះសង្វែត៖

*ពាក្យថា "ទេរុញ" សំដៅលើឧបករណ៍មានកង់បី ឬបួន ដែលអាចប្រើបានក្នុងផ្ទះ។ យើងនឹងអាចដាក់ទេរុញបាន បុរសសប (1) ដំណើរយន្ត និងយានជំនិះអាចដាក់ចូលតាមជាក្រុងដែរ និង (2) បុរសសបវាសរសេរលក្ខខណ្ឌឧត្តមរុស្ស៊ីតុល្យភាពសរុបប្រហែល។ លក្ខខណ្ឌឧត្តមរុស្ស៊ីតុល្យភាពសរុបប្រហែលរួមមានកាលៈទេសៈផ្សេងៗដូចជា ទេរុញលក្ខខណ្ឌទំហំដំណើរនិងរាងស្រទះច្រកផ្សេងៗ ឬអាចរំខានដល់ការជម្លៀសអ្នកដំណើរដោយស្រីតុល្យភាពនៅក្នុងគ្រាអាសន្ន និង/ឬលក្ខខណ្ឌនានាដែលដាក់ចូលសម្រាប់លក្ខខណ្ឌបច្ចេកទេសយានយន្ត។

ជ. បទពិសោធប្រើប្រាស់សម្រាប់រថយន្តត្រូវតាមផ្លូវរថ

តើអ្នកចូលរថយន្តត្រូវតាមផ្លូវរថដើរឬទេ?

ហេតុអ្វី?	តើញឹកញាប់ប៉ុណ្ណា និងទាក់ទងនឹងណា?
	បើបច្ចុប្បន្នមិនទាន់ជិះ តើមានមូលហេតុអ្វី?

អ្នកផ្សេងៗស្រឡាត់មួយចំនួនមានការបណ្តុះបណ្តាលស្តីពីការធ្វើដំណើរ ដែលជាសំខាន់គឺត្រូវចូលស្វែងម្សៅបង្កើនអ្នកដំណើរព្រំប្រទល់ប្រហែលរថយន្តត្រូវតាមផ្លូវរថ។ បុរសសបមានផ្ទុកផ្ទុកសំរាប់បែនៈនៅក្នុងតំបន់ប្រសិនបើអ្នក តើអ្នកចាប់អារម្មណ៍នឹងទទួលបានព័ត៌មានបន្ថែមដើរឬទេ? ហេតុអ្វី? ទេ

ខញ្ញ. សមតុល្យភាពបំពេញមុខងារ

តើអ្នកអាចស្រវឹងរថយន្តទៅកាន់ចំណាត់ថ្នាក់រថយន្តត្រូវតាមផ្លូវរថបានទេ? បុរសសបមាននរណាម្នាក់បង្ហាញផ្លូវអ្នកមានមុខងារ? ហេតុអ្វី? ទេ ពេលខ្លះ:

តើអ្នកអាចដើរបានចម្ងាយប៉ុន្មានដោយស្រីតុល្យភាព (ដោយប្រើឧបករណ៍ជំនួយការចល័ត បីប៉ាហាប់)? _____ ជើង _____ បុល្លក

តើអ្នកអាចដើរឡើង/ចុះក្នុងមុខរថយន្តបានទេ? ហេតុអ្វី? ទេ ពេលខ្លះ:

តើអ្នកអាចមើលឃើញ/រកឃើញចិញ្ចឹមប៉ុន្មាន ផ្ទុកដៃមុខ និងតំបន់ទម្រង់អ្នកដំណើរផ្សេងៗទៀតបានទេ? ហេតុអ្វី? ទេ ពេលខ្លះ:

តើអ្នកអាចឈរ និងរង់ចាំនៅចំណាត់ថ្នាក់រថយន្តត្រូវតាមផ្លូវរថបានយូរប៉ុន្មាន? _____ នាទី

តើអ្នកអាចសម្ភាស និងសន្ទនាសំរាប់ពេលជិះរថយន្តត្រូវតាមផ្លូវរថបានទេ? ហេតុអ្វី? ទេ ពេលខ្លះ:

តើអ្នកអាចឡើងជិះ និងចេញពីរថយន្តត្រូវតាមផ្លូវរថបានទេ? យានជំនិះ RTA ទាំងអស់មានដំណើរយន្ត ផ្ទុកដៃមុខ ឬសមតុល្យភាពលុតជង្គង់ ហើយអាចចូលប្រើប្រាស់បាន។ ហេតុអ្វី? ទេ ពេលខ្លះ:

បុរសសប "ទេ" ឬ "ពេលខ្លះ" សូមពន្យល់៖

តើអ្នកអាចស្តាប់យល់ដឹង និងធ្វើតាមសំឡេងដំណើរការនៅអំពីការធ្វើដំណើរបានទេ? ហេតុអ្វី? ទេ ពេលខ្លះ:

បុរសសប "ទេ" ឬ "ពេលខ្លះ" សូមពន្យល់៖

ឈ. ឧបសគ្គ		
តើឧបសគ្គបរិស្ថានអ្វីខុសដល់ការឱ្យអ្នកពិបាកក្នុងការប្រើប្រាស់សម្ភារៈយន្តក្នុងតាមផ្លូវបី?		
កងរ៉ះផ្សែងម្យ៉ាងណាដែលបង្កឱ្យផ្លូវ	ទិសដៅ	គុណភាពផ្លូវបីមី
ផ្លូវមិនមែនជាផ្លូវលំដូចឡើយ	គុណភាពសញ្ញា/ស្លាកសម្គាល់ផ្លូវលំដូចឡើយ	ផ្លូវបីមីក្នុងតាមផ្លូវបីមី
ព័ត៌មាន/ទិន្នន័យផ្សេងៗ	ផ្សេងៗទៀត (សូមរៀបរាប់) ៖	
ពន្យល់ពីមូលហេតុដែលលក្ខខណ្ឌខុសដល់អ្នកមានបង្ហាញបង្ហាញក្នុងក្រុមគ្រួសារ ៖		
ញ. ការទទួលស្គាល់របស់អ្នកដាក់ពាក្យ		
តាមរយៈការចុះហត្ថលេខាខាងក្រោម អ្នកបញ្ជាក់ថាព័ត៌មានដែលបានដាក់បញ្ចូលនូវព័ត៌មានពិតប្រាកដតាមចំណេះដឹងល្អបំផុតរបស់អ្នក ។		
ហត្ថលេខារបស់អ្នកដាក់ពាក្យ ៖	កាលបរិច្ឆេទ ៖	
ប្រសិនបើអ្នកដាក់ពាក្យមិនអាចចុះហត្ថលេខាលើឈ្មោះរបស់ខ្លួនបានទេ អាណាព្យាបាលសរុបចុះហត្ថលេខាជំនួសឱ្យអ្នក ៖		
ហត្ថលេខារបស់អាណាព្យាបាលសរុបចុះហត្ថលេខា ៖	កាលបរិច្ឆេទ ៖	

ការអនុញ្ញាតឱ្យបញ្ចូញព័ត៌មានផ្លូវដែកក្នុងស្ថានភាព

ដើម្បីឱ្យ **RTA** វាយតម្លៃសុវត្ថិភាពសម្រាប់អ្នកបាញ់ ពួកគេនឹងត្រូវទាក់ទងអ្នកជំនាញផ្លូវដែកក្នុងស្ថានភាព/ផ្លូវដែកព្យាបាល ដើម្បីបញ្ជាក់ព័ត៌មានដែលអ្នកបាញ់ផ្តល់។ សូមបំពេញព័ត៌មាន និងបែបបទអនុញ្ញាតខាងក្រោម។

អ្នកជំនាញថ្នាំសុខភាពដែលមានអង្គការបណ្តុះបណ្តាលខាងក្រោមដឹងពីពិការភាពរបស់ខ្ញុំ និងទទួលបានការអនុញ្ញាតឱ្យផ្តល់ **RTA** នូវព័ត៌មានទាំងអស់ដែលត្រូវការ ដើម្បីបំពេញវិញ្ញាបនបត្រនេះ។

ព័ត៌មានរបស់អ្នកជំនាញដែលមានអង្គការបណ្តុះបណ្តាល		
ឈ្មោះ ៖	ទីភ្នាក់ងារ/មណ្ឌល ៖	
អាសយដ្ឋានសម្រាប់ប្រើប្រាស់ ៖		
ទីក្រុង ៖	រដ្ឋ ៖	ហ្វីស៊ីប
វិញ្ញាបនបត្រវិជ្ជាជីវៈ ៖		
គ្រូពេទ្យ	គិលានុបដ្ឋាយិក	ជំនួយការគ្រូពេទ្យ
គ្រូពេទ្យរីកលចរិត	អ្នកស្ទង់គម្រិតច្របូងដែលមានអង្គការបណ្តុះបណ្តាល	គ្រូពេទ្យសរសៃប្រសាទ
អ្នកព្យាបាលដោយការងារ	អ្នកព្យាបាលដោយចលនា	ជំនួយការគ្រូពេទ្យ
ផ្សេងៗទៀត ៖		
ខ្ញុំសូមអនុញ្ញាតឱ្យអ្នកជំនាញដែលមានអង្គការបណ្តុះបណ្តាលខាងលើបញ្ចូញព័ត៌មានចាំបាច់ ដើម្បីកំណត់សំណុំទទួលបានសេវាជំនួយផ្លូវដែកតាមតម្រូវការ (Paratransit) ទៅកាន់ ៖ (បញ្ចូលឈ្មោះរបស់ RTA)		
ហត្ថលេខារបស់អ្នកដាក់ពាក្យ ៖		កាលបរិច្ឆេទ ៖
ឈ្មោះជាអក្សរពុម្ព ៖		

[illegible]

ព័ត៌មានទាក់ទងនឹងសមត្ថភាពបំពេញមុខងាររបស់អ្នកដាក់ពាក្យ	
ការជ្រើសរើសវិស័យផ្គត់ផ្គង់សេវាសាសនា/ព្រះមហាក្សត្រស្រីជាតិដែលបណ្តាលឱ្យមានពិការភាព ៖	
ពន្យល់ពីរបៀបដែលពិការភាព ឬស្ថានភាពជំងឺដែលទាក់ទងនឹងសុខភាពរបស់អ្នកដាក់ពាក្យអាចរារាំង ពួកគេការបំពេញកិច្ចការណ៍ក្នុងការងាររបស់អ្នកដាក់ពាក្យបាន៖	
ពិការភាព ឬស្ថានភាពជំងឺដែលទាក់ទងនឹងសុខភាព ៖	
អចិន្ត្រៃយ៍	ប្រសិនបើអចិន្ត្រៃយ៍ តើពឹងផ្អែកលើអ្វី? ហេតុអ្វីបានជា? ទេ
បណ្តោះអាសន្ន	ពឹងផ្អែកលើអ្វី? ហេតុអ្វីបានជា? ទេ
មិនប្រាកដ	
តើស្ថានភាពសុខភាព ឬពិការភាពប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ដែលប៉ះពាល់ដល់សមត្ថភាពបំពេញកិច្ចការណ៍របស់អ្នកដាក់ពាក្យបានដែរឬទេ?	
ប្រសិនបើ "បាទ/ចាស" ឬ "ពេលខ្លះ"	សូមពន្យល់ (ឧទាហរណ៍៖ សីតុណ្ហភាពខ្ពស់ ផ្លូវឆ្ងាយ ផលិតផល)
តើអ្នកដាក់ពាក្យត្រូវការអ្នកជំនួយផ្នែកផ្សេងៗ ដើម្បីបំពេញកិច្ចការបំពេញមុខងាររបស់អ្នកដាក់ពាក្យបានដែរឬទេ?	
បាទ/ចាស	ទេ ពេលខ្លះ
ឧបសគ្គសម្រាប់ការបំពេញកិច្ចការណ៍របស់អ្នកដាក់ពាក្យ	
ឧបសគ្គសម្រាប់ការបំពេញកិច្ចការណ៍របស់អ្នកដាក់ពាក្យ ឬឧបសគ្គសម្រាប់ការបំពេញកិច្ចការណ៍របស់អ្នកដាក់ពាក្យ ឬឧបសគ្គសម្រាប់ការបំពេញកិច្ចការណ៍របស់អ្នកដាក់ពាក្យ	
ហេតុអ្វីបានជាអ្នកដាក់ពាក្យបំពេញកិច្ចការណ៍របស់អ្នកដាក់ពាក្យ ឬហេតុអ្វីបានជាអ្នកដាក់ពាក្យបំពេញកិច្ចការណ៍របស់អ្នកដាក់ពាក្យ	
ឈ្មោះអ្នកសរសេរ	កាលបរិច្ឆេទ
អាសយដ្ឋាន	កាលបរិច្ឆេទផ្តល់សេវា